

FedEx Global Trade Manager (GTM)

ការណែនាំសម្រាប់អ្នកប្រើប្រាស់

1.តើ FedEx Global Trade Manager គឺជាអ្វី?

- GTM គឺជាឧបករណ៍តែមួយគត់ដែលអនុញ្ញាតឱ្យអ្នកពិនិត្យមើលកាតព្វកិច្ច និងពន្ធ ស្វែងរកលេខក្នុងសម្គាល់ប្រភេទទំនិញ ស្វែងរកឯកសារដែលទាមទារ និងការណែនាំពីការដឹកជញ្ជូន ជុំវិញពិភពលោក។
- ຄຸດຖາກກ່າງ GTM: <u>https://www.fedex.com/GTM?cntry_code=cn_english</u>

ផៅលើ fedex.com ចូលទៅកាន់ Support →Customs Clearance→Customs Tools→Global Trade Manager

- លេខសម្គាល់អ្នកប្រើប្រាស់/ពាក្យសម្ងាត់របស់ FedEx ត្រវបានទាមទារដើម្បីប្រើប្រាស់ឧបករណ៍ GTM។
- អនុវត្តតាមជំហាន/គន្លឹះខាងក្រោមសម្រាប់ម៉ឺនុយពីរដែលប្រើប្រាស់ញឹកញាប់៖ ស្វែងរកតាមលេខក្នុងសម្គាល់ប្រភេទទំនិញ និងការប៉ាន់ស្មានកាតព្វកិច្ច និងពន្ធ។

2. ជ្រើសរើសម៉ឺនុយដែលអ្នកចង់ប្រើ។

1	Product Profiles	FedEx Global Trade Manager	(?) Help 🔻			
	 International Resource Center 	Select the tool you need or check more than one to combine several tools then press "Go".				
	View what the FedEx Global Trade Manager can do for you. View the Demo V	Find International Documents Get help finding the necessary documents for your international shipment.	 Shipping Advisories Get important regulatory information specific to your shipment. 			
		Estimate Duties and Taxes Estimate the duties and taxes that will be levied against your international shipment.	Denied Party Screening Identify individuals, companies, and other parties that have been denied international business transactions.			
		 Country/Territory Profiles Get a snapshot of country/territory information including demographics, business information and statistics. 	Harmonized Code Search Find the World Customs Organization (WCO) tariff classification for your product.			

ជ្រើសរើស 'ស្វែងរកតាមលេខក្ខដសម្គាល់ប្រភេទទំនិញ' ដើម្បីស្វែងរកលេខលេខក្ខដ HS ឬ ប៉ាន់ស្មានកាតពួកិច្ច និងពន្ធ ដើម្បីស្វែងយល់ពីកាតព្វកិច្ច និងពន្ធប៉ាន់ស្មាន ហើយបន្ទាប់មកចុច
 "GO" នៅផ្នែកខាងក្រោមខាងស្ដាំនៃទំព័រ។

	Enter your user ID and password to log in
2	CREATE A USER ID FOR AN EXISTING ACCOUNT User ID
	Password
	Remember my user ID.
	LOG IN

បន្ទាប់ពីចុច Go អ្នកនឹងត្រូវបាននាំទៅកាន់អេក្រង់ចូលគណនី fedex.com ដែលអ្នកនឹងត្រូវបញ្ចូលលេខសម្គាល់អ្នកប្រើប្រាស់ និងពាក្យសម្ងាត់របស់អ្នក។ ប្រសិនបើអ្នកមិនទាន់ចុះ
 ឈ្មោះនៅឡើយទេ សូមចុច Sign Up Now



- បញ្ចូលពាក្យគន្លឹះទំនិញនៅក្នុង 'Search For' ហើយចុច 'Search'។
- លទ្ធផលដែលផ្គូផ្គងនឹងត្រូវបានបង្ហាញ (បើមិនដូច្នេះទេ សូមសាកល្បងពាក្យគន្លឹះផ្សេង១)។

	FedEx .	Close Window					
	Harmonized Co	? Help ▼					
2	2 results returned for "bumper" Review the results below and fi click the associated code or des	nd the description that best matches the item you wish to classify. Whe scription to further refine classification results.	ere applicable,				
	Country/Territory United States	Search For bumper Any of these wo	rds V Search				
	Harmonized Code	Description	<u>< Back</u>				
	Matches for "bumper"						
	<u>8708</u>	PARTS AND ACCESSORIES OF THE MOTOR VEHICLES OF HEADINGS 8701 TO 8705.					
	<u> 8708.10 </u> ■	parts and accessories for motor vehicles of headings 8701 to 8705, bumpers					
	<u>8708.10</u>	parts and accessories of motor vehicles of headings 8701 to 8705, parts of	bumpers				
ចុចលើប៊ូតុង '+' នៃពាក្យគ	ន្លឹះដែលបានផ្គូផ្គងដើម្បីបង្ហាញលេខកូរ	HS					

ឬនខ្ទង់ដំបូងនៃជំពូក ក្បាលទំព័រ និងពីរខ្ទង់បន្ថែមសម្រាប់ចំណងជើងរង)។

គន្លីះ៖

សម្រាប់ការដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិក លេខកូដ HS ដប់ខ្ទង់ដែលរួមមានលេខបែងចែកតំបន់ជាក់លាក់នៅក្នុងប្រទេស ត្រូវបានទាមទារនៅលើឯកសារដឹកជញ្ជូន (បណ្ណដឹកជញ្ជូនផ្លូវអាកាស និង វិក្កយបត្រពាណិជ្ជកម្ម)។

• ដើម្បីស្វែងរកលេខក្នុង HS ដប់ខ្នង់ដែលត្រូវនឹងទំនិញដែលអ្នកកំពុងដឹកជញ្ជូន សូមចុចប៊ូតុង '+' ដើម្បីពង្រីកវា។

Har	monized Code	Description <	Back
870	08	parts and accessories for motor vehicles of headings 8701 to 8705, bumpe	rs
1	8708.10	- Bumpers and parts thereof:	
		Bumpers:	<u>< Back</u>
		Stampings:	
	8708.10.302000	Of steel	
	8708.10.303000	Of aluminum	
	8708.10.304000	Other	
	8708.10.305000	Other	
		Parts of bumpers:	
	8708.10.601000	Stampings	
	8708.10.605000	Other	
		- Other parts and accessories of bodies (including cabs):	
	8708.21.000000	Safety seat belts	
	8708.22.000000	Front windscreens (windshields), rear windows and other windows specified in Subheading Note 1 to this Chapter	

ការពង្រីកបន្ថែមទៀតនឹងបង្ហាញអ្នកនូវព័ត៌មានលម្អិតនៃលេខដែលទាក់ទងនឹងពាក្យគន្លឹះដែលបានផ្គូផ្គង។
 ជ្រើសរើសលេខក្នុង HS ដែលសមស្របបំផុតសម្រាប់ការដឹកជញ្ជូនរបស់អ្នកពីបញ្ណឹ។



4. ការប៉ាន់ស្មានក	ាតព្វកិច្ច និងពន្ធ		
	 Product Profiles International Resource 	FedEx Global Trade Manager	Logout Help
	Center View what the FedEx Global Trade	Select the tool you need or check more than one to combin Find International Documents Get help finding the necessary documents for your international shipment.	e several tools then press "Go". <u>All Tools</u> Shipping Advisories Get important regulatory information specific to your shipment.
	Vianager can do lor you. View the Demo >	Estimate Duties and Taxes Estimate the duties and taxes that will be levied against your international shipment.	Denied Party Screening Identify individuals, companies, and other parties that have been denied international business transactions.
		Country/Territory Profiles Get a snapshot of country/territory information including demographics, business information and statistics.	Harmonized Code Search Find the World Customs Organization (WCO) tariff classification for your product.
• ផ _{ឹកប្រអប់} 'Estim	ate Duties and Ta	ixes' ເຮາກູລະຍຸຶຊແນນເຜ່ Global Trad	e Manager បន្ទាប់មកចុច 'Go'
	Shipment Information		
	* Origin Country/Territ	ory China	V
	* Destinat	ion United States	×
	Country/Territ	AR Over No	
	* Shipment D	ate 19 Feb 2025	
2	* Currency of Transact	ion China Yuan Renminbi	V
	Shipping Charges (Cl	NY) 1000 SCurrency	Converter
		Get Quick Quote	
	Insurance Charges (Cl	NY) Currency	Converter
	Brokerage Charges (Cl	NY) Surrency	Converter
	Mode of Transp	ort O Air O Surface	
	Product Information		
	* Product Na	me Enter or select	•
3	* Customs Value (Cl	NY) SCurrency	Converter
	* Country/Territory Manufact	v of Select a country/territory	V
	* Harmonized Co	ode Search by	/ V Get Code
	Save Product Pro	file 🖲 Yes 🔾 No	
			Add another product Continue
	Harmonized Code	Description	<u>< Back</u>
	8708	parts and accessories for motor vehicles of heading	is 8701 to 8705, bumpers
	8708.10	- Bumpers and parts thereof:	
		Stampings:	
	☑ 8708.10.302000 ☑ 8708.10.303000	Of steel	
	☑ <u>8708.10.304000</u>	Other	
	☑ 8708.10.305000	Other Parts of bumpers:	

- បំពេញកន្លែងទំនេរវ័ងលត្រវការសម្រាប់ 'ព័ត៌មានដឹកជញ្ញូន' និង 'ព័ត៌មានពីផលិតផល' របស់អ្នក ហើយចុច ' បន្ត'
- ្ត្រី ។ ប៉ីតិ៍មានពីផលិតផល' បំពេញពាក្យគន្លី៖ ហើយចុចប៊្លតុង 'Get Code' ដើម្បីស្វែងរកលេខក្ខដសម្គាល់ប្រភេទទំនិញ (ស្ទួមយោងទៅ #3) ស្ទមចុខពីរដងលើកួដសម្គាល់ប្រភេទទំនិញពណ៌ស្វាយ នោះវានឹងត្រូវបានបំពេញដោយស្វ័យប្រវត្តិ ប្រសិនមើមានទំនិញបន្ថែម ស្ទមធ្វើម្តងទៀតនូវដំណើរការដូចគ្នាដោយច្រើ "Add another product"



ការប៉ាន់ស្មាន	កាតព្វកិច្ច និងពន្ធ			((Continued	from the	previous p
	International To Estimate Du	ools: FedEx Glob uties and Tax	al Trade Manager eS				
	Duties & Taxes	Country Profiles	Screen Recipient	Advisories	Documentation]	
					Printa	ble Version	
	Results - Duty	and Tax Estimate					
	This estimate is µ PM U.S. Central fluctuations in ex here.	provided according to Time (CT) and the in change rates and/or	the tariff data available formation entered by th changes to tariff rates.	e to FedEx as o le user. Results For more inforn	f February 18, 2025 may change based nation about this est	at 11:31:06 on imate, <u>click</u>	
4	Certain countrie value. Your duty	es/territories have d / and tax estimate d	uty and tax exemption loes not take these ex	ns that may ap emptions into	ply based on the c consideration. <u>Lea</u>	ustoms arn more.	
					Tax Name	e Glossary	
	CN/Safeguar	d [China Duties]	105.00 CNY	Ancill	ary Clearance Se	rvice Fees	
	MPF [Mercha Processing F	ndise Fee; ;]	0.00 CNY				
	Duty and Tax	Estimate	105.00 CNY				
	Freight/Trans	sportation	1000.00 CNY				
	Insurance	-	200.00 CNY				
	Brokerage		200.00 CNY				
	Customs Val	ue of Goods	280.00 CNY				
	Landed Cost	Estimate	1785.00 CNY				
N 0 4 7 1 1 1 1 1 1 1 1 1 1 1 1 1 1 1 1 1 1							

• លទ្ធផលចុងក្រោយនៃកាតព្វកិច្ច និងពន្ធដែលបានប៉ាន់ស្មាន នឹងត្រូវបានបង្ហាញអ្វចខាងលើ

<u>សូមចំណាំ៖</u>

ចំនួនទឹកប្រាក់ប៉ាន់ស្មានគឺសម្រាប់តែជាឯកសារយោងដោយផ្អែកលើព័ត៌មានដែលអ្នកបានផ្តល់។ ចំនួនពិតប្រាកដនៃពន្ធ និងការគិតថ្លៃផ្សេងទៀតនឹងត្រូវបានកំណត់/យកដោយអាជ្ញាធរគយនៃ ប្រទេស/តំបន់ ទិសដៅដែលអនុវត្ត ហើយអាចខុសគ្នាពីការប៉ាន់ប្រមាណនៅក្នុងម៉ឺនុយខាងលើ។